

2 0 2 1 . 0 9 . 1 8

SINGAPORE

HISTORY OF REDEMPTION SEMINAR

Lecture 1

ប្រវត្តិនៃការរំដោះ សិក្ខាសាលាទី១

ពង្សាវតារនៃ ប្រវត្តិនៃការជួយរំដោះ១រោងក្សត្រ៖ ៤៩ ដល់៥៣

ពង្សាវតាក្សត្រ ត្រូវបានកត់ត្រាក្នុង ១ រោងក្សត្រ ពីជំពូក១ ដល់៩

(1) បញ្ជីរាយនាមពង្សាវតា នៅក្នុងប្រវត្តិសាស្ត្រនៃការជួយរំដោះ មាន១១៥៩ ឈ្មោះ

Ch 1	Ch 2	Ch 3	Ch 4	Ch 5	Ch 6	Ch 7	Ch 8	Ch 9	Total
191	161	89	148	60	119	140	128	123	1159 ppl

(2) ប្រវត្តិសាស្ត្រព្រះគម្ពីរសង្ខេប នៅក្នុងពង្សាវតា ដែលមានលក្ខណៈវែងបំផុត។

ព្រះគម្ពីរបានកត់ត្រាពីប្រវត្តិសាស្ត្រដែលមានរយៈពេលប្រហែល៣៧០០ឆ្នាំ ចាប់ពីអំធាម មកដល់ការចាប់ជាឈ្មើយទៅបាប៊ីឡូន។

1. មាតិកា នៅក្នុងជំពូកនីមួយៗនៃកណ្តាលគម្ពីររោងក្សត្រ

Ch 1	តំណរវង្សពី អំធាមដល់ យ៉ាកុប(អេសាវ)
Ch 2	វង្សនៃកូនចៅរបស់យូដា
Ch 3	តំណរវង្សនៃស្តេចយូដា ជំនួរវង្សរបស់ស្តេចដាវីឌ
Ch 4	អំបូរយូដា អំបូរស៊ីមាន
Ch 5	អំបូររូបេន អំបូរ កាដ អំបូរ ម៉ាណាសេ មួយចំហៀង (ភាគខាងកើតទន្លេយ៉ូដាន់)
Ch 6	តំណរវង្សរបស់ពួកលេវី និងសង្ឃ(១រោង ៦: ៥០ ដល់៥៣ តំណរវង្ស សម្តេចសង្ឃ)
Ch 7	អំបូរអ៊ីសាខា អំបូរហែម៉ាន អំបូរ ណាប៉ថាលី អំបូរម៉ាណាសេ មួយចំហៀង អំបូរ អេប្រាអ៊ីម អំបូរ អាសើ។
Ch 8	តំណរវង្ស នៃអំបូរ បេនយ៉ាមីន
Ch 9	ការវិលត្រឡប់ពីឈ្មើយ តំណរវង្សរបស់សង្ឃ និងពួកលេវី

2. លក្ខណៈនៃ កណ្តាតម្ពីររបាក្សត្រ

(1) ការបញ្ជាក់អំពីអំបូរ យូដា និងបេនយ៉ាមីន

អំបូរយូដា(ជំពូក២, ៤) និងបេនយ៉ាមីន (ជំពូក៧,៨) បានបញ្ជាក់២ដង។

① ហេតុអ្វី?

នៅពេលដែលនគរបែងចែកទៅជាអណាចក្រខាងត្បូងជាយូដា ហើយអណាចក្រខាងជើង អ៊ីស្រាអែល ក្រោយពីស្តេចសាឡូម៉ូនសោយទីវង្គតទៅ អំបូរទាំងពីរបានក្លាយជាបេនយ៉ាមីន អណាចក្រខាងត្បូងគឺយូដា។

1 ពង្សា 12:21. លុះកាលហេហូបោមបានមកដល់ក្រុងយេរូសាឡឹម នោះទ្រង់ក៏ប្រមូលពូជពង្សយូដា ទាំងអស់ និងពូជអំបូរបេនយ៉ាមីន រួមទាំងអស់បានប្រុសៗ១សែន៨ម៉ឺននាក់ សុទ្ធតែជាអ្នក ជ្រើសរើស ហើយថ្នាក់ចម្បាំង ដើម្បីលើកទៅច្បាំងនឹងពួកពូជពង្សអ៊ីស្រាអែល ដោយប្រាថ្នាចង់ បង្វិលរាជ្យមកឲ្យហេហូបោម ជាកូនសាឡូម៉ូនវិញ។

② តើការនៅជាបេនយ៉ាមីន អណាចក្រខាងត្បូងមានប្រយោជន៍អ្វីខ្លះ?

មានប្រយោជន៍ត្រង់ថា អំបូរទាំងពីរនៅជាប់ជាមួយនឹងសម្ពន្ធមេត្រីរបស់ព្រះ។

សម្ពន្ធមេត្រីរបស់ស្តេចដាវីឌ នៅក្នុង ២សាំយ៉ូអែល៧: ១២ ដល់១៣ សន្យាថា អំបូរម៉ាណា សេនឹងក្លាយជាតំណាងរដ្ឋរបស់ស្តេចដាវីឌ។

2 សាំយ៉ូអែល 7:12-13 ១២ កាលណាឯងបានរស់នៅគ្រប់កំណត់អាយុហើយ រួចបានដេកលក់ទៅ ជាមួយនឹងពួកពូជយូដា ក្នុងនោះអញនឹងតាំងពូជពង្សដែលកើតពីឯងមក ឲ្យសោយរាជ្យឡើង ជំនួសឯង ហើយអញនឹងតាំងរាជ្យឲ្យខ្លាចខ្លួនឡើង ១៣ គឺវាដែលនឹងស្ម័គ្រវិហារ១សំរាប់ ឈ្មោះអញ ហើយអញនឹងតាំងបង្គំនៃរាជ្យឲ្យនៅស្ថិតស្ថេរជាជរាបទៅ

③ គ្រប់ការទាំងអស់នឹងមានសណ្តាប់ធ្នាប់ ហើយសុវត្ថិភាពចំពោះអ្នកនៅជាប់នឹងសម្ពន្ធមេត្រី

2 សាំយ៉ូអែល 23:5 “៥ តើវង្សខ្ញុំមិនមែនដូច្នោះ នៅចំពោះព្រះទេឬអី ដ្បិតទ្រង់បានតាំងសេចក្តី សញ្ញានឹងខ្ញុំឲ្យនៅជាប់អស់កល្បជានិច្ច ជាសេចក្តីសញ្ញាដែលមានរបៀបរៀបរយ ហើយក៏ពិត

ប្រាកដ ឯសេចក្តីសង្គ្រោះ និងសេចក្តីប៉ងប្រាថ្នាគ្រប់ជំពូករបស់ខ្ញុំ បានកើតអំពីនោះមក ទោះ បើទ្រង់មិនទាន់ឲ្យដុះដាលឡើងក៏ដោយ

(2) ការបញ្ជាក់អំពី តំណាងរង្សនៃ ពួកលេវី និងសង្ឃ

តំណាងរង្សនៃពួកលេវី និងសង្ឃបានកត់ត្រា ពីរដងនៅក្នុងជំពូក៦ និង៩។ ជាពិសេសនៅក្នុង ១រក្សត្រ ជំពូក៦ មាន៨១ខ ហើយ ជាជំពូកដែលវែងជាងគេ ពីជំពូកមួយដល់ជំពូក៩ ។ តើហេតុអ្វីក៏ជំពូកនេះវែងជាងគេ ?

① THពួកលេវី ត្រូវព្រះតាំងឱ្យធ្វើកិច្ចការទាំងអស់នៅក្នុងរោងឧបោសថរបស់ព្រះ

1 រក្សត្រ 6:48 ហើយគឺពួកលេវី ជាបងប្អូនគេ ដែលបានតម្រូវឲ្យធ្វើការងារទាំងអស់ នៅក្នុងរោង ឧបោសថផងព្រះវិហារនៃព្រះ។

ចំណុចនេះគឺជាចំណុចសំខាន់នៅក្នុងការបម្រើពួកជំនុំរបស់ព្រះរបស់យើងសព្វថ្ងៃនេះ។

កូឡូស 1:24 ឥឡូវនេះ ខ្ញុំមានចិត្តអំណរក្នុងការរងទុក្ខលំបាក ដែលខ្ញុំទ្រាំដោយព្រះអ្នករាល់គ្នា ហើយសេចក្តីវេទនាណាមួយរបស់ព្រះគ្រីស្ទ ដែលខ្លះក្នុងរូបសាច់ខ្ញុំ នោះខ្ញុំកំពុងតែបំពេញឡើង ដោយព្រះរូបកាយទ្រង់ គឺជាពួកជំនុំ

② ពួកសង្ឃ ថ្វាយតង្វាយនៅលើអាសនា ជាតង្វាយដុត និងកំញាណ។

1 រក្សត្រ 6:49 ឯអើរ៉ុន និងពួកកូនលោក គេថ្វាយដង្វាយនៅលើអាសនានៃដង្វាយដុត និងអាស នាគ្រឿងក្រអូប ក៏ធ្វើសំរេចការងារទាំងអស់ នៅក្នុងទីបរិសុទ្ធបំផុត និងការថ្វាយដង្វាយឲ្យចូន នឹងបាប នៃពួកអ៊ីស្រាអែលផង តាមគ្រប់ទាំងបង្គាប់របស់ម៉ូសេ ជាអ្នកបម្រើនៃព្រះ

បច្ចុប្បន្នយើងជាសង្ឃរបស់ព្រះ។

1 ពេត្រុស 2:9 តែអ្នករាល់គ្នាជាពូជជ្រើសរើស ជាពួកសង្ឃហ្នឹង ជាសាសន៍បរិសុទ្ធ ជារាស្ត្រដ៏ជាកេរ្តិ៍ អាករនៃព្រះ ដើម្បីឲ្យអ្នករាល់គ្នាបានសំដែងចេញ ឲ្យឃើញអស់ទាំងលក្ខណៈរបស់ព្រះ ដែល ទ្រង់បានហៅអ្នករាល់គ្នាចេញពីសេចក្តីងងឹត មកក្នុងពន្លឺអស្ចារ្យរបស់ទ្រង់

ចំណុចនេះគឺជាចំណុចសំខាន់នៃការថ្វាយបង្គំ និងអធិស្ឋានរបស់យើងទៅចំពោះព្រះ។

មនុស្សម្នាក់មិនអាចបរិសុទ្ធដោយគ្មានព្រះបន្ទូល និងសេចក្តីអធិស្ឋានឡើយ។

1 ជំហ្លីង 4:5 ដ្បិតបានញែកជាបរិសុទ្ធ ដោយសារព្រះបន្ទូល ហើយសេចក្តីអធិស្ឋាន។

(3) . តំណរវង្សនេះភ្ជាប់ទៅតំណរវង្សរបស់ព្រះយេស៊ូវនៅក្នុងគម្ពីរម៉ាថាយជំពូក១
(ការនេះបង្ហាញដំបូងគេដោយ Rev. Abraham Park)

កណ្តុគម្ពីរចុងក្រោយគេនៃ ព្រះគម្ពីរជាភាសាហេព្រើ (សញ្ញាចាស់) គឺជាកណ្តុគម្ពីររចនាប្រភេទ

កណ្តុគម្ពីរដំបូងកេនៅក្នុងសញ្ញាថ្មីគឺកណ្តុគម្ពីរម៉ាថាយ។
តើសញ្ញាចាស់ និងសញ្ញាថ្មីភ្ជាប់ទំនាក់ទំនងគ្នាយ៉ាងដូចម្តេច ?
តាមរយៈតំណរវង្ស

តើអ្នកណាគេជា អ័ប៊ីយុឌ ដែលជាបុគ្គលចុងក្រោយគេ ជាតំណរវង្សរបស់ សេរូបាបិល នៅ
ក្នុងម៉ាថាយ១: ១៣ ? បើតាម ១រចនាប្រភេទជំពូក៣ បុគ្គលចុងក្រោយគេក្នុងចំណោម កូនចៅ
របស់សេរូបាបិល គឺហូដាវ៉ា។

1 Chr 3	សេរូបាបិល (v.19)	ហាណា នា (v.19)	សេកានា (v.21)	សេម៉ាយ៉ា (v.22)	នារីយ៉ា (v.23)	អេលីយ៉ូ ណាយ (v.24)	ហូដាវ៉ា (v.24)
Matt 1	សេរូបាបិល	----->					អ័ប៊ីយុឌ

ផ្អែកលើតារាងនេះ ហូដាវ៉ា និងអ័ប៊ីយុឌ គឺជាមនុស្សតែមួយ។

Hodaviah is *Hodayvahu* (הוֹדַיָּבָהּ), មានន័យថា សិរីល្អរបស់ព្រះអម្ចាស់ “the Lord’s glory
(majesty).”

Abihud is *Abihud* (אֲבִיהוּד) ជាភាសាហេព្រើមានន័យថា សិរីល្អរបស់ព្រះវរបិតា “father’s
glory (majesty).”

បើយើងតាមប្រវត្តិនៃការជួយរំដោះរបស់ព្រះ អ្នកសរសេរគម្ពីរម៉ាថាយបានលុបឈ្មោះ
មនុស្សប្រាំនាក់ គឺចន្លោះពី សេរូបាបិល និង ហូដាវ៉ា (អ័ប៊ីយុឌ) ដើម្បីឱ្យបានតែ១៤ជំនាន់។

3. ទស្សនៈទាក់ទងនឹងកូនច្បង នៅក្នុងគម្ពីររូបាភូត្រ

1 រូបាភូត្រ 5:1-2 ឯកូនរបស់រូបេន ជាកូនច្បងអ៊ីស្រាអែល (រូបេននេះជាកូនច្បងមែន តែដោយព្រោះគាត់ធ្វើបង្គាប់ ដល់ដំណេកឪពុក បានជាអំណាចរបស់បងច្បងបានឲ្យទៅកូនយ៉ូសែប ដែលជាកូនអ៊ីស្រាអែលវិញ ហើយពង្សាវតារមិនត្រូវរាប់តាមច្បាប់បងច្បងពិតនោះទេ ២ ដ្បិតយូដាគាត់មានអំណាចជាបងប្អូនគាត់ទាំងអស់ ហើយអ្នកដែលជាប្រធានក៏កើតពីគាត់មក តែអំណាចនៃបងច្បងជារបស់យ៉ូសែបវិញ)

(1) រូបេន គឺជាកូនច្បងខាងជីវសាស្ត្រ

តែគេបានបាត់សិទ្ធិជាកូនច្បងនៅពេលដែលគេបានបំពានដំណេករបស់ឪពុកគេ (លោកុ 49:3-4)

លោកុបុត្រ 35:22 កំពុងដែលគាត់នៅក្នុងស្រុកនោះ រូបេនក៏បានទៅរួមដំណេកនឹងប៊ីលហាជាប្រពន្ធចុងរបស់ឪពុកខ្លួន ហើយអ៊ីស្រាអែលក៏ព្យួរនិយាយ។
រីឯកូនប្រុសរបស់យ៉ាកុប មាន១២នាក់

(2) យ៉ូសែបគឺជាកូនច្បងខាងវិញ្ញាណ

① នៅក្នុង ជំពូកទាក់ទងនឹងសេចក្តីជំនឿ ក្នុងកណ្តុគម្ពីរហេព្រើជំពូក១១ យ៉ូសែប ត្រូវបានដាក់ក្រោយឈ្មោះយ៉ាកុប ដោយសារសេចក្តីជំនឿរបស់ពួកគេ។

ហេព្រើ 11:20-22 ដោយសារសេចក្តីជំនឿ នោះអ៊ីសាកបានឲ្យពរដល់យ៉ាកុប និងអេសាវ ពីដំណើរការទៅខាងមុខ ២១ ដោយសារសេចក្តីជំនឿ នោះយ៉ាកុបបានឲ្យពរដល់កូនយ៉ូសែប ទាំង២ ហើយក៏ថ្វាយបង្គំព្រះ ទាំងច្រត់លើចុងឈើច្រត់ ក្នុងកាលដែលលោកហៀបនឹងស្លាប់ ២២ ដោយសារសេចក្តីជំនឿ នោះយ៉ូសែបបានប្រាប់ពីដំណើរពួកជនជាតិអ៊ីស្រាអែល ដើរចេញពីស្រុកអេស៊ីរ ក៏ផ្តាំពីដំណើរសពរបស់ខ្លួន ក្នុងកាលដែលហៀបនឹងផុតដង្ហើមទៅផង។

② យ៉ូសែបត្រូវបានលុបពីពង្សាវតា នៅក្នុងកណ្តុគម្ពីរលោកុបុត្រ

លោកុបុត្រ 48:5-6 រីឯកូនប្រុសឯងទាំង២ដែលឯងបានបង្កើតនៅស្រុកអេស៊ីរ គ្រាមុនដែលអញមកឯងនៅស្រុកនេះ គឺអេប្រាអ៊ឹម និងម៉ាន៉ាសេ នោះជារបស់ឯងអញដូចជារូបេន និងស៊ីម៉ាន

ជារបស់ផងអញដែរ ៦ តែពូជដែលឯងនឹងបង្កើតក្រោយទៀត នោះនឹងបានជារបស់ផងឯង
វិញ វានឹងត្រូវហៅតាមឈ្មោះបងប្អូនវា ក្នុងចំណែកមរដករបស់គេ
ពីចំណុចនោះមក យ៉ូសែបត្រូវបានលុបចេញពីជំនួរវង្ស ហើយកូនប្រុសទាំងពីររបស់គាត់ គឺ
អេប្រាអ៊ីម និង ម៉ាណាសេ ជាអ្នកមកបំពេញក្នុងអំបូរទាំង១២។

③ តើអ្នកណាខ្លះជាជំនួរវង្សពួកគេ ?

(3) យូដាគឺជាកូនច្បងក្នុងជំនួរវង្ស

1 រចាក្យត្រ 5:2 ដ្បិតយូដាគាត់មានអំណាចជាងបងប្អូនគាត់ទាំងអស់ ហើយអ្នកដែលជាប្រធានក៏
កើតពីគាត់មក តែអំណាចនៃបងច្បងជារបស់យ៉ូសែបវិញ)

1 រចាក្យត្រ 4:1 ឯកូនរបស់យូដា គឺពេរេស ហេស្រុន កើមី ហ៊ើរ និងសូបាល

ម៉ាថាយ 1:2 អំប្រាហាំបង្កើតអ៊ីសាកៗ បង្កើតយ៉ាកុបៗ បង្កើតយូដា ហើយនិងបងប្អូនគាត់

យោងតាមពង្សាវតា ព្រះយេស៊ូវបានយាងមកតាមរយៈអំបូរយូដា តែតាមពិត ទ្រង់យាមក
ដោយគ្មានជាប់តំណវង្សណាមួយទេ ព្រោះទ្រង់ប្រសូត្រមកដោយសារព្រះវិញ្ញាណបរិសុទ្ធ

ម៉ាថាយ 1:18 រីឯកំណើតព្រះយេស៊ូវគ្រីស្ទ នោះបានកើតមកយ៉ាងដូច្នេះ គឺនាងម៉ារ៉ា មាតាទ្រង់ កាល
ដែលយ៉ូសែបបានដណ្តឹងនាងហើយ នោះនាងមានគភ៌ ដោយព្រះវិញ្ញាណបរិសុទ្ធ មុនដែលបាននៅ
ជាមួយគ្នា

4. ការបញ្ជាក់អំពី តំណវង្ស យ៉ាបេស

នៅពេលដែលគម្ពីររចាក្យត្របន្តរៀបរាប់ពីតំណវង្ស នោះឈ្មោះយ៉ាបេស ហាក់ដូចជាប្លែក
ហើយមានការបរិយាយលម្អិតអំពីរឿងគាត់។

(1) យ៉ាបេស គឺជាតំណវង្សរបស់យូដា

ពង្សាវតារដែលមានចែងក្នុងគម្ពីររាហ៍បាញ់ បញ្ជាក់អំពីដំណើររងរបស់យូដា ដោយបញ្ជាក់ ជាពិសេសអំពីយ៉ាបេស។ ដោយហេតុនោះ យ៉ាបេសគឺជាបុគ្គលដែលមានការបញ្ជាក់ខ្លាំងជាងគេនៅក្នុងគម្ពីររាហ៍បាញ់។

1 រាហ៍បាញ់ 4:9-10 ឯយ៉ាបេស គាត់ជាមនុស្សដែលគេរាប់អាន លើសជាងពួកបងប្អូនគាត់ ម្តាយបានឲ្យឈ្មោះថា យ៉ាបេស ដោយថា ពីព្រោះខ្ញុំបានបង្កើតវាមក ដោយមានចិត្តព្រួយ ១០ យ៉ាបេសនេះ គាត់បានអំពាវនាវ ដល់ព្រះនៃសាសន៍អ៊ីស្រាអែលថា ឱបើទ្រង់នឹងប្រទានពរមកទូលបង្គំទៅអេះ ព្រមទាំងវាត្រូវដែនរបស់ទូលបង្គំ ឲ្យទូលាយឡើង ហើយឲ្យព្រះហស្តទ្រង់បាននៅជាមួយនឹងទូលបង្គំ ដើម្បី និងរក្សាទូលបង្គំ មិនឲ្យប្រព្រឹត្តអាក្រក់ឡើយ ប្រយោជន៍មិនឲ្យទូលបង្គំកើតចិត្តព្រួយ ព្រះទ្រង់ក៏ប្រោសប្រទានដល់គាត់ដូចជាបានសូម

(2) . យ៉ាបេសតំណាងឱ្យអ៊ីស្រាអែលដែលបានត្រឡប់ពីភាពជាឈ្លីយនៅបាប៊ីឡូន។

យ៉ាបេស	អ៊ីស្រាអែលដែលត្រឡប់ពីបាប៊ីឡូនវិញ
បង្កើតដោយការឈឺចាប់ (1 Chr 4:9)	ទើបតែត្រឡប់មកពីបាប៊ីឡូន ជាកន្លែងដែលមានការឈឺចាប់ខ្លាំង
ព្រះទ្រង់ឆ្លើយតបសំណើរគាត់ (1 Chr 4:10) គាត់ត្រូវគេលើកតម្កើង (1 Chr 4:9)	អាចឡើងឡើងពេលដែលព្រះ ឆ្លើយតបសំណើរយើង។
<អធិស្ឋាន> ① តើទ្រង់នឹងប្រទានពរដល់ខ្ញុំទៅអេះ ② ព្រមទាំងវាត្រូវដែនទូលបង្គំ ③ ព្រះហស្តទ្រង់នៅជាប់នឹងទូលបង្គំ ④ រក្សាទូលបង្គំពី មិនឱ្យប្រព្រឹត្តអាក្រក់ ⑤ ប្រយោជន៍មិនឱ្យទូលបង្គំកើតចិត្តព្រួយ	នេះគួរតែជាសេចក្តីអធិស្ឋានរបស់យើងដែរ។

① “ចិត្តព្រួយ” ជាភាសាហេព្រើ ប្រែថា *otsev* (ֹטֶֿֿֿֿֿ) .

ពាក្យនេះប្រើដើម្បីរៀបរាប់អំពី ការសោកសង្រេងរបស់អ៊ីស្រាអែល ក្នុងពេលនិរទេសទៅបាប៊ីឡូន។

អេសាយ 14:3 នៅថ្ងៃដែលព្រះយេហូវ៉ាបានប្រោសប្រទាន ឲ្យឯងបានសំរាកពីសេចក្តីទុក្ខសេចក្តីវេទនា (ִּֿֿֿֿֿ) ហើយពីការបំរើយ៉ាងរឹងរូសដែលគេបានចាប់ប្រើឯង

② “គួរលើកតម្កើង” ជាភាសាហេព្រើ *khaved* (ក្បាច់), មានន័យថា “រុងរឿង.”
 ពាក្យនេះព្រះបានប្រើនៅក្នុងសេចក្តីសន្យារបស់ទ្រង់ថានឹងដោះអីស្រាអែលឱ្យរួចពីភាពជា
 ឈ្មើយនៅបានបីឡាន ហើយនឹងលើកតម្កើងពួកគេឡើង។

អាសាយ 43:4 អញនឹងឲ្យមនុស្សដទៃជំនួសឯង ហើយប្រជាជាតិផ្សេងៗស្ទង់នឹងជីវិតឯង
 ដោយព្រោះឯងមានដំឡើវិសេសនៅក្នុងអញ ក៏គួរលើកដំកើង(ក្បាច់) ហើយជាទី
 ស្រឡាញ់ដល់អញផង

នៅពេលដែលយើងត្រូវបានដោះឱ្យមានសេរីភាព ពីលោកិយដូចជាបាបីឡាន ហើយចូលទៅ
 ក្នុង នគរស្ថានសួគ៌ នោះការឈឺចាប់ និងទុក្ខព្រួយនឹងបញ្ចប់ ហើយយើងបានបានតម្កើងឡើ
 ង។

វិវរណៈ 18:4 ខ្ញុំក៏ឮសំឡេងៗទៀតពីលើមេឃ ពោលថា រាស្ត្រអញអើយ ចូរចេញពីទីក្រុងនោះមក
 ដើម្បីកុំឲ្យត្រូវមានចំណែកក្នុងអំពើបាបវាឡើយ ក្រែងត្រូវវេទនាដូចជាវាដែរ។

សេចក្តីសន្និដ្ឋាន៖ ការបញ្ជាក់អំពីព្រះយេស៊ូវគ្រីស្ទជា សង្ឃប្បវេណីរបស់យើង

(1) ពង្សាវតាក្យត្រ

- A 1 រហាក្យត្រ 1:1–54; មុនកើតមានជនជាតិអីស្រាអែល
- B 1 រហាក្យត្រ 2:1–2; កូនទាំងអស់របស់អីស្រាអែល
- C 1 រហាក្យត្រ 2:3–4:23; យូដា អំបូរនៃស្តេចដាវីឌ
- D 1 រហាក្យត្រ 4:24–5:26; អំបូររបស់អីស្រាអែល
- E 1 រហាក្យត្រ 6:1–47; តំណាងរដ្ឋរបស់ស្តេចសង្ឃ និងពួកលេវី
- F 1 រហាក្យត្រ 6:48–49; ការរបស់សង្ឃ
- F' 1 រហាក្យត្រ 6:50–53; សម្តេចសង្ឃ
- E' 1 រហាក្យត្រ 6:54–81; កូនចៅលេវី
- D' 1 រហាក្យត្រ 7:1–40; អំបូរអីស្រាអែល

C' 1 រូបាក្សត្រ 8:1-40; អំបូរបេនយ៉ាមីន អំបូររបស់ស្តេចសូល

B' 1 រូបាក្សត្រ 9:1a; ជនជាតិអ៊ីស្រាអែលដែលបានរាប់ចំនួនហើយ

A' 1 រូបាក្សត្រ 9:1b-34; ការសាងសង់អ៊ីស្រាអែលឡើងវិញ

(2) ការបញ្ចប់ខ្លាំងបំផុត អំពី តំណរវង្សនៃសម្តេចសង្ឃ។

① ព្រះយេស៊ូវគឺជាសម្តេចសង្ឃ បើយោងតាម លំដាប់លំដោយរបស់ មិលគីស្យាដែក

ហេព្រើ 6:20 ជាកន្លែងដែលព្រះយេស៊ូវទ្រង់បានយាងចូលទៅ ជំនួសយើងរាល់គ្នា ទុកដូចជាអ្នកនាំមុខ ដោយទ្រង់បានត្រឡប់ជាសំដេចសង្ឃ នៅអស់កល្បជានិច្ច តាមរបៀបលោកមិលគីស្យាដែក។

② លំដាប់លំដោយ នៃ មិលគីស្យាដែក

ហេព្រើ 7:1-3 រីឯលោកមិលគីស្យាដែក ស្តេចក្រុងសាឡិម ជាសង្ឃរបស់ព្រះដ៏ខ្ពស់បំផុតនេះ ដែលបានទៅជួបនឹងលោកអំប្រាហាំ ក្នុងកាលដែលត្រឡប់ពីវាយបំផ្លាញពួកស្តេចវិញ ក៏បានប្រទានពរដល់លោក ២ ហើយលោកអំប្រាហាំបានយក១ភាគក្នុង១០ ពីរបស់ទាំងអស់ជូនលោក នាមស្តេចនោះ ដើមដំបូងស្រាយថា ស្តេចនៃសេចក្តីសុចរិត រួចមកជាស្តេចក្រុងសាឡិម គឺថា ជាស្តេចនៃសេចក្តីសុខសាន្ត ៣ លោកគ្មានមាតាបិតា គ្មានពង្សវត្តារទេ ក៏គ្មានថ្ងៃកំណើត ឬថ្ងៃស្លាប់ដែរ លោកមានភាពដូចជាព្រះរាជបុត្រានៃព្រះ ក៏នៅជាសង្ឃជារៀងរាល់ជរាបតទៅ

③ ដើម្បីត្រឡប់ជាសាច់ឈាម ព្រះយេស៊ូវបានប្រសូត្រដោយសារព្រះវិញ្ញាណបរិសុទ្ធ ម៉ាថាយ 1:18 រីឯកំណើតព្រះយេស៊ូវគ្រីស្ទ នោះបានកើតមកយ៉ាងដូច្នេះ គឺនាងម៉ារី មាតាទ្រង់ កាលដែលយ៉ូសែបបានដណ្តឹងនាងហើយ នោះនាងមានគភ៌ ដោយព្រះវិញ្ញាណបរិសុទ្ធ មុនដែលបាននៅជាមួយគ្នា

ដូច្នេះ ព្រះយេស៊ូវមិនជាប់តំណរវង្សណាទេ។

④ យើងត្រូវតែធ្វើតាមលំដាប់លំដោយនៃ មិលគីស្យាដែក ដើម្បីចូលទៅក្នុងនគរព្រះ។ យ៉ូហាន 1:12 ប៉ុន្តែអស់អ្នកណាដែលទទួលទ្រង់ គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់ នោះទ្រង់បានប្រទានអំណាច ឲ្យបានត្រឡប់ជាកូនព្រះ យ៉ូហាន 3:5 ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា បើមិនបានកើតអំពីទឹក ហើយអំពីព្រះវិញ្ញាណ នោះគ្មានអ្នកណាអាចនឹងចូលទៅក្នុងនគរព្រះបានទេ

1 កូរិនថូស 12:3 ហេតុនោះបានជាខ្ញុំប្រាប់ឲ្យអ្នករាល់គ្នាដឹងថា មិនដែលមានអ្នកណានិយាយ
ដោយនូវព្រះវិញ្ញាណនៃព្រះថា ព្រះយេស៊ូវត្រូវបណ្តាសានោះឡើយ ក៏គ្មានអ្នកណាអាចនឹងថា
ព្រះយេស៊ូវទ្រង់ជាព្រះអម្ចាស់ដែរ លើកតែដោយនូវព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ។
ម៉ាថាយ 10:37-38 អ្នកណាដែលស្រឡាញ់ឪពុក ឬម្តាយ ជាជាងខ្ញុំ នោះមិនគួរនឹងខ្ញុំទេ ហើយអ្នក
ណាដែលស្រឡាញ់កូនប្រុសឬស្រី ជាជាងខ្ញុំ នោះក៏មិនគួរនឹងខ្ញុំដែរ ៣៨ អ្នកណាដែលមិន
យកឈើឆ្កាងខ្លួន មកតាមខ្ញុំ អ្នកនោះមិនគួរនឹងខ្ញុំឡើយ

2 0 2 1 . 0 9 . 1 8

SINGAPORE

HISTORY OF REDEMPTION SEMINAR

Lecture 2

ប្រវត្តិសាស្ត្រសង្គ្រោះ សិក្ខាសាលាទី២

ព្រះយេស៊ូវគ្រីស្ទជា សង្ឃបួនអស់កល្បជានិច្ច

(1 រូបាគ្យត្រ 4:9-10)

សម្តេចសង្ឃ *kohen gadol* (כהן גדול) ជាភាសាហេព្រើ មានន័យថា សង្ឃធំ សង្ឃដ៏អស្ចារ្យ “big priest, great priest” ហើយ *kohen rosh* (כהן ראש) មានន័យថា សង្ឃដ៏ជាប្រធាន “priest who is the head.”

លេវីន័យ 21:10 ឯអ្នកណាដែលធ្វើជាសម្តេចសង្ឃ *kohen gadol* ក្នុងពួកបងប្អូនរបស់ខ្លួន គឺជាអ្នកដែលគេបានចាក់ប្រេងលើក្បាលតាំងឡើង ឲ្យបានស្លៀកសំលៀកបំពាក់បរិសុទ្ធ នោះមិនត្រូវបើកឲ្យនៅក្បាលទេ ឬហែកសំលៀកបំពាក់របស់ខ្លួនឡើយ

សម្តេចសង្ឃនៅក្នុងសញ្ញាចាស់គឺជាស្រមោលរបស់ព្រះយេស៊ូវ ដែលជាសម្តេចសង្ឃដ៏ពិត។
ហេព្រើ 3:1 ដូច្នេះ បងប្អូនបរិសុទ្ធ ដែលមានចំណែកក្នុងការងារស្ថានសួគ៌អើយ ចូរពិចារណាពីព្រះយេស៊ូវ ជាសាវ័ក និងជាសម្តេចសង្ឃ ដែលយើងថា យើងជឿតាមនោះចុះ

ព្រះយេស៊ូវគឺជាសម្តេចសង្ឃដ៏អស់កល្បរបស់យើង

ហេព្រើ 6:20 គេដាក់កន្លែងដែលព្រះយេស៊ូវទ្រង់បានយាងចូលទៅ ជំនួសយើងរាល់គ្នា ទុកដូចជាអ្នកនាំមុខ ដោយទ្រង់បានត្រឡប់ជាសម្តេចសង្ឃ នៅអស់កល្បជានិច្ច តាមរបៀបលោកម៉ិលគីស្យាដែក។

ទំនុកតម្កើង 110:4 ព្រះយេហូវ៉ាទ្រង់បានស្បថហើយ ថាឯងជាសង្ឃនៅអស់កល្បជានិច្ច តាមរបៀបលោកម៉ិលគីស្យាដែកទ្រង់នឹងមិនប្រែព្រះហឫទ័យឡើយ

1. សម្តេចសង្ឃដែលយកចេញពីចំណោមមនុស្ស

(1) សម្តេចសង្ឃនៅក្នុងសញ្ញាចាស់ គឺជាមនុស្ស

ហេព្រើ 5:1 ពីព្រោះអស់ទាំងសំដេចសង្ឃ ដែលគេរើសយកពីពួកមនុស្ស នោះបានតាំងសំរាប់
មនុស្ស ក្នុងអស់ទាំងការខាងព្រះ ដើម្បីនឹងថ្វាយដង្ហាយ និងយញ្ញបូជា ដោយព្រោះបាប

① សម្តេចសង្ឃត្រូវបានជ្រើសរើសពីក្នុងចំណោមមនុស្សមក

នៅក្នុង ហេព្រើ 5:1, “ពាក្យថាយកចេញ” is the passive tense of λαμβάνω (*lambano*), មា
ន័យថា កៀបចេញមក ជ្រើសរើសមក។

② សម្តេចសង្ឃ ថ្វាយទាំងអំណោយ និងតម្លាញ់ជូននឹងបាប

ហេព្រើ 5:1 ពីព្រោះអស់ទាំងសំដេចសង្ឃ ដែលគេរើសយកពីពួកមនុស្ស នោះបានតាំងសំរាប់
មនុស្ស ក្នុងអស់ទាំងការខាងព្រះ ដើម្បីនឹងថ្វាយដង្ហាយ និងយញ្ញបូជា ដោយព្រោះបាប

ហេព្រើ 8:3 ឯសំដេចសង្ឃទាំងប៉ុន្មាន នោះបានតាំងឲ្យមានងារ សំរាប់នឹងថ្វាយដង្ហាយ ហើយយញ្ញ
បូជា បានជាត្រូវឲ្យព្រះអង្គនេះបានអ្វីនឹងថ្វាយដែរ

(2) ព្រះយេស៊ូវគឺជាសម្តេចសង្ឃដែលជាតួអង្គព្រះ ហើយមកយកនិស្ស័យជាមនុស្ស

យ៉ូហាន 1:1 កាលដើមដំបូងមានព្រះបន្ទូល ព្រះបន្ទូលក៏គង់នៅជាមួយនឹងព្រះ ហើយព្រះបន្ទូល
នោះឯងជាព្រះ

យ៉ូហាន 1:14 ព្រះបន្ទូលក៏ត្រឡប់ជាសាច់ឈាម ហើយបានស្នាក់នៅជាមួយនឹងយើងរាល់គ្នា យើង
រាល់គ្នាបានឃើញសិរីល្អទ្រង់ គឺជាសិរីល្អនៃព្រះរាជបុត្រាតែៗ ដែលមកពីព្រះវរបិតា មាន
ពេញជាព្រះគុណ និងសេចក្តីពិត

① ភាពជាសង្ឃដែលមិនអាចផ្លាស់ប្តូរបាន(សម្តេចសង្ឃមិនផ្លាស់ប្តូរ)

ហេព្រើ 7:12 ពីព្រោះ បើការងារជាសង្ឃបានផ្លាស់ប្តូរទៅ នោះក្រឹត្យវិន័យក៏ត្រូវផ្លាស់ប្តូរដែរ

② សម្តេចសង្ឃដ៏នៅអស់កល្ប

ហេព្រើ 6:20 ជាកន្លែងដែលព្រះយេស៊ូវទ្រង់បានយាងចូលទៅ ជំនួសយើងរាល់គ្នា ទុកដូចជាអ្នកនាំ
មុខ ដោយទ្រង់បានត្រឡប់ជាសំដេចសង្ឃ នៅអស់កល្បជានិច្ច តាមរបៀបលោកម៉ិលគីស្យា
ដែក។

(3) ចំណុចសំខាន់នៃប្រវត្តិសាស្ត្រនៃការសង្គ្រោះ

① មានតែព្រះយេស៊ូវទេដែលជា អ្នកផ្សះផ្សារដ៏ពិតរវាងព្រះ និងមនុស្ស។

1 ធីម៉ូថេ 2:5 ពីព្រោះមានព្រះតែ១ ហើយមានអ្នកសង្គ្រោះសង្គ្រោះតែ១ នៅកណ្តាលព្រះ និងមនុស្ស គឺជាមនុស្សដ៏ជាព្រះគ្រីស្ទយេស៊ូវនោះ

② មានតែព្រះយេស៊ូវទេដែលគ្មានបាបសោះ

ហេព្រើ 7:27 ទ្រង់មិនចាំបាច់នឹងថ្វាយយញ្ញបូជាជារាល់ថ្ងៃ ដូចជាសំដេចសង្ឃ ដែលថ្វាយដោយ ព្រះបាបខ្លួនជាមុនដំបូង រួចមកដោយព្រះបាបរបស់ជនទាំងឡាយនោះទេ ដ្បិតទ្រង់បាន ថ្វាយយញ្ញបូជានោះ១ដងជាសំរេច គឺក្នុងកាលដែលទ្រង់ថ្វាយព្រះអង្គទ្រង់នោះឯង

ហេព្រើ 4:15 ដ្បិតសំដេចសង្ឃនៃយើង ទ្រង់មិនមែនមិនអាចនឹងអាណិតអាសូរ ដល់សេចក្តីកំ សោយរបស់យើងរាល់គ្នានោះទេ ព្រោះទ្រង់បានត្រូវសេចក្តីល្អៗគ្រប់យ៉ាង ដូចជាយើងរាល់ គ្នាដែរ តែឥតធ្វើបាបឡើយ

2 កូរិនថូស 5:21 ដ្បិតឯព្រះអង្គ ដែលមិនបានស្គាល់បាបសោះ នោះទ្រង់បានធ្វើឲ្យត្រឡប់ជាតួបាប ជំនួសយើងរាល់គ្នាវិញ ដើម្បីឲ្យយើងរាល់គ្នាបានត្រឡប់ទៅជាសេចក្តីសុចរិតរបស់ព្រះ ដោយ នូវព្រះអង្គនោះឯង។

2. សម្តេចសង្ឃចូលទៅទីបរិសុទ្ធបំផុត មួយដងក្នុងមួយឆ្នាំ

(1) តើគាត់ចូលនៅពេលណា ? ថ្ងៃថ្វាយតង្វាយលោះបាប នៅថ្ងៃទី១០ នៃខែទី ៧

ហេព្រើ 9:7 តែងផ្នែកខាងក្នុង នោះមានតែសំដេចសង្ឃតែឯងប៉ុណ្ណោះដែលចូលទៅបាន ក្នុង១ឆ្នាំ ១ដង ក៏មិនមែនឥតយកឈាម ដែលលោកថ្វាយដោយព្រះខ្លួនលោក និងអំពើបាបដែល ប្រជាជនប្រព្រឹត្ត ដោយឥតដឹងនោះដែរ

លេវីវីនីយ 25:9 រួចត្រូវចាត់ចែងទៅផ្តាំត្រៃ ឲ្យឮរំពង នៅថ្ងៃ១០ ក្នុងខែអស្សុជ ដែលត្រូវនឹងថ្ងៃបុណ្យ ធួននឹងបាបត្រូវឲ្យគេផ្តាំ នៅពេញក្នុងស្រុកឯង

លេវីវីនីយ 16:29 នេះជាច្បាប់សំរាប់ឯងរាល់គ្នានៅអស់កល្បជានិច្ច គឺនៅថ្ងៃ១០ខែអស្សុជ នោះត្រូវ ឲ្យឯងរាល់គ្នាបញ្ជីចិត្តខ្លួនមិនត្រូវធ្វើការអ្វីឲ្យសោះ ទោះទាំងអ្នកស្រុក ឬអ្នកប្រទេសក្រៅ ដែលនៅកណ្តាលឯងរាល់គ្នាផង

(2) តើគាត់ចូលប៉ុន្មានដង ? ៤ដង

① ដំបូងគាត់ចូលដោយមានកាន់ជើងពាន

លេវីវីនីយ 16:12 ត្រូវឲ្យយកជើងពានដាក់ពេញដោយរងើកភ្លើង ពីលើអាសនាដែលនៅចំពោះព្រះ យេហូវ៉ា ហើយយកគ្រឿងក្រអូបដែលបុកយ៉ាងម៉ដ្ឋ ចំនួន២ក្តាប់ នាំចូលទៅខាងក្នុងរាំងនន ការនេះបង្ហាញថាគាត់អាចស្លាប់ បើគាត់ចូលដោយអត់អធិស្ឋាន

វិវរណៈ 5:8 លុះបានយកក្រាំងទៅហើយ នោះតួមានជីវិតទាំង៤ និងពួកចាស់ទុំ២៤នាក់ ក៏ទំលាក់
 ខ្លួនក្រាបចុះនៅមុខកូនចៀម ទាំងកាន់ស៊ីង និងពានមាស ដែលពេញដោយគ្រឿងក្រអូបរៀង
 ខ្លួន ឯគ្រឿងក្រអូប នោះជាសេចក្តីអធិស្ឋានរបស់ពួកបរិសុទ្ធ (Rev 8:3-5)
 ទំនុកតម្កើង 141:2 សូមឲ្យសេចក្តីអធិស្ឋានរបស់ទូលបង្គំបានផ្សាយឡើងដូចជាគ្រឿងក្រអូបនៅ
ចំពោះទ្រង់និងការលើកដៃប្រណម្យរបស់ទូលបង្គំបានដូចជាយញ្ញបូជាពេលល្ងាច

② លើកទីពីរ គាត់ចូលដោយយកឈាមគោ

លេវីវិន័យ 16:14 ហើយត្រូវយកឈាមគោនោះ ទៅប្រោះដោយម្រាមដៃលើប៉ែកខាងកើត នៃទីស
 ឆ្កោសប្រោស ឯខាងមុខទីសឆ្កោសប្រោស ក៏ត្រូវប្រោះឈាមដោយម្រាមដៃអស់៧ដងដែរ។

ការប្រោះឈាម៧ដងតំណាងឱ្យភាពឥតខ្ចោះនៃតង្វាយធូននឹងបាប

លេវីវិន័យ 16:11 “ត្រូវឲ្យអើរ៉ុននាំគោឈ្មោលនៃដង្វាយលោះបាប ដែលសំរាប់ខ្លួនមកឲ្យធូននឹងខ្លួន
 ហើយនឹងពូជពង្សដែរ រួចសំឡាប់គោនោះថ្វាយដោយប្រោះបាបខ្លួន

③ លើកទីបី គាត់ចូលដោយមានឈាមពពែឈ្មោល

លេវីវិន័យ 16:15 រួចអើរ៉ុនត្រូវសំឡាប់ពពែឈ្មោលនៃដង្វាយលោះបាបដែលថ្វាយសំរាប់ពួកជន
 ហើយយកឈាមនាំចូលទៅខាងក្នុងរាំងនន ទាំងប្រោះឈាមពពែនោះដូចជាបានប្រោះឈាម
 គោឈ្មោលដែរ គឺត្រូវប្រោះឈាមនៅលើទីសឆ្កោសប្រោស ហើយនៅខាងមុខដែរ

④ លើកទីបួន គាត់យកជើងពានមកវិញ

គាត់យកជើងពានដែលគាត់បានយកចូលពីដំបូងមកវិញ (Mishnah, Yoma 5:1; 8:4)

(3) តើសម្តេចសង្ឃធ្វើអ្វីខ្លះនៅចន្លោះពេលចេញមកពីទីបរិសុទ្ធបំផុតលើកទីបី និងការចូលទៅវិញ
 លើកទីបួន៖

① គាត់ដាក់គាត់លើក្បាលពពែ (Azazel)

លេវីវិន័យ 16:21 រួចដាក់ដៃទាំង២នៅលើក្បាលពពែនោះ លន់តួពីអស់ទាំងសេចក្តីទុច្ចរិត និងអស់
 ទាំងសេចក្តីរំលងរបស់ពួកកូនចៅអីស្រាអែល ពីលើពពែនោះ គឺអំពើបាបរបស់គេទាំងអស់
 ត្រូវដាក់ទាំងអស់លើក្បាលពពែនោះ រួចប្រគល់ដល់មនុស្សម្នាក់ដែលប្រុងជាស្រេច ដើម្បីដឹក
 វាទៅឯទីរហោស្ថាន

② គាត់ដោះសម្លៀកបំពាក់ខ្លួនទេសចេញដែលគាត់បានពាក់ពេលចូលទីបរិសុទ្ធបំផុត។
លេវីវិន័យ 16:23 រួចអើរ្យ័នត្រូវចូលទៅក្នុងត្រសាលជំនុំវិញ ដោះសំលៀកបំពាក់ខ្លួនទេសដែលបាន
ស្លៀកពាក់ ក្នុងកាលដែលចូលទៅក្នុងទីបរិសុទ្ធនោះចេញទុកនៅទីនោះ

③ គាត់ងូតទឹកជម្រះកាយ ហើយស្លៀកពាក់ឡើងវិញ (សម្លៀកបំពាក់សម្តេចសង្ឃដោយមានក្រ
ណាត់ទេសឯក)

លេវីវិន័យ 16:24 រួចមកត្រូវងូតទឹកត្រង់កន្លែងបរិសុទ្ធ ហើយស្លៀកពាក់ឡើងវិញ ចេញមកថ្វាយដ
ង្វាយដុតរបស់ខ្លួន និងដង្វាយដុតរបស់ពួកជន ដើម្បីឲ្យបានធូននឹងខ្លួន ហើយនឹងពួកជនផង

④ គាត់ថ្វាយតង្វាយដុត(ជាតង្វាយប្រចាំថ្ងៃ)

លេវីវិន័យ 16:24 រួចមកត្រូវងូតទឹកត្រង់កន្លែងបរិសុទ្ធ ហើយស្លៀកពាក់ឡើងវិញ ចេញមកថ្វាយដ
ង្វាយដុតរបស់ខ្លួន និងដង្វាយដុតរបស់ពួកជន ដើម្បីឲ្យបានធូននឹងខ្លួន ហើយនឹងពួកជនផង
យ៉ូហាន 13:10 ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា អ្នកដែលងូតទឹកហើយ នោះត្រូវការលាងតែ
ជើងប៉ុណ្ណោះ ឲ្យបានស្អាតទាំងអស់ ឯអ្នករាល់គ្នាក៏បានស្អាតហើយ តែមិនមែនទាំងអស់គ្នា
ទេ

⑤ គាត់ពាក់អាចទេសឯកថ្មី ហើយចូលទីបរិសុទ្ធបំផុតជាលើកទីបួន (*Mishnah, The Bok of Our Heritage*).

(4) ចំណុចសំខាន់នៃ ប្រវត្តិសាស្ត្រទាក់ទងនឹងការសង្គ្រោះ

① ខណៈពេលដែលព្រះយេស៊ូវសោយទីវង្គតនៅលើឈើឆ្កាង រ៉ាំងននដែល ខាន់ចែករវាង ទី
បរិសុទ្ធ និងទីបរិសុទ្ធផុត បានរំហែក។

ម៉ាថាយ 27:50-51 កាលព្រះយេស៊ូវ ទ្រង់បានស្រែកជាខ្លាំងម្តងទៀត នោះទ្រង់ប្រគល់វិញ្ញាណទ្រង់
ទៅវិញ ៥១ គ្រានោះ រ៉ាំងននក្នុងព្រះវិហារក៏រំហែកជា២ភាគ ចាប់តាំងពីលើចុះទៅដល់ក្រោម
ក៏មានកក្រើកដី ហើយថ្មប្រេះដាច់ពីគ្នា

ហេព្រើ 10:20 តាមផ្លូវដែលទ្រង់ បានតាំងសំរាប់យើងរាល់គ្នា ជាផ្លូវថ្មី ហើយរស់ ដែលចូលកាត់
រ៉ាំងនន គឺជាបូរសាច់របស់ទ្រង់

② តាមរយៈការសុគតរបស់ទ្រង់នៅលើឈើឆ្កាង ព្រះយេស៊ូវបានថ្វាយតង្វាយលោះបាបអស់កល្ប
ជានិច្ចម្តង ជាសម្រេច។

ហេព្រើ 9:12 នោះទ្រង់បានយាងចូលទៅក្នុងទីបរិសុទ្ធបំផុត១ដងជាសំរេច ទាំងបានសេចក្តីប្រោស
លោះ នៅអស់កល្បជានិច្ច មិនមែនដោយយកឈាមពពែឈ្មោល ឬឈាមកូនគោទេ គឺដោយ
យកព្រះលោហិតនៃអង្គទ្រង់វិញ

3. សម្តេចសង្ឃផ្តល់ជាទីជម្រកពីទីក្រុងពំនាក់។

(1) តើទីក្រុងពំនាក់ជាអ្វី?

ដែលសម្លាប់គេដោយអចេតនា អាចរត់គេចខ្លួនមកទីនេះបាន

យ៉ូសេ 20:2-3 ឲ្យប្រាប់ដល់ពួកកូនចៅអីស្រាអែលថា ត្រូវឲ្យឯងរាល់គ្នាតាំងទីក្រុងពំនាក់ តាមដែល
អញបានប្រាប់ឯង ដោយសារម៉ូសេចុះ ៣ ដើម្បីឲ្យអ្នកណា ដែលសំឡាប់គេ មិនប្រកបដោយ
ចិត្តប៉ង ហើយឥតដឹងខ្លួន បានរត់ទៅជ្រកអាស្រ័យនៅទីនោះ ទីក្រុងទាំងនោះនឹងបានសំរាប់
ជាទីពំនាក់ដល់ឯងរាល់គ្នា ឲ្យបានរួចពីអ្នកដែលសងសឹកនឹងឈាម

យើងអាចក្លាយជាឃាតករដោយមិនដឹងខ្លួនពេលដែលយើងស្អប់អ្នកដទៃ

1 យ៉ូហាន 3:15 អ្នកណាដែលមានចិត្តស្អប់ដល់បងប្អូន នោះឈ្មោះថាជាអ្នកសំឡាប់គេ ហើយអ្នក
រាល់គ្នាដឹងហើយ ថាគ្មានអ្នកណាសំឡាប់គេណាមួយ ដែលមានជីវិតដ៏រស់អស់កល្បជានិច្ច
នៅក្នុងខ្លួនឡើយ

(2) វិធីមួយដែលអាចចាកចេញពីទីក្រុងពំនាក់

□ សម្តេចសង្ឃត្រូវស្លាប់សិន

ជនគណនា 35:28 ពីព្រោះត្រូវតែនៅក្នុងទីក្រុងពំនាក់ ដែលខ្លួនជ្រកអាស្រ័យនោះ ដរាបដល់សំដេ
ចសង្ឃបានសុគតហើយសិន លុះក្រោយដែលសំដេចសង្ឃនោះសុគតហើយ នោះទើបនឹងត្រ
ឡប់មកឯស្រុក ដែលជាភរមាគមរបស់ខ្លួនវិញបាន

យ៉ូសេ 20:6 រួចអ្នកនោះនឹងនៅក្នុងក្រុងពំនាក់ ដរាបដល់បានឈរនៅមុខពួកជំនុំឲ្យជំនុំជំរះខ្លួន គឺ
ដល់សំដេចសង្ឃ ដែលមាននៅគ្រានោះ បានសុគតទៅ នោះទើបអ្នកដែលបានសំឡាប់គេ
នឹងត្រឡប់មកនៅក្នុងផ្ទះក្នុងស្រុករបស់ខ្លួន គឺជាកន្លែងដែលបានរត់ចោលនោះវិញបាន។

(3) សំខាន់នៃប្រវត្តិសាស្ត្រ ទាក់ទងនឹងការសង្គ្រោះ

មនុស្សម្នាក់អាចត្រឡប់ទៅផ្ទះគេវិញ ពេលដែលសម្តេចសង្ឃស្លាប់ ។ ការនេះបង្ហាញថា យើងក៏
អាចមានសេរីភាពពីបាបទាំងអស់ ហើយអាចវិលត្រឡប់ទៅកាន់នគរស្ថានសួគ៌វិញបាន ដោយព្រះ
ព្រះយេស៊ូវដែលជាសម្តេចសង្ឃនៃយើងទ្រង់បានសុគតនៅលើឈើឆ្កាង។

យ៉ូហាន 14:1-3 កុំឲ្យចិត្តអ្នករាល់គ្នាចប់បានម្តេចឡើយ អ្នករាល់គ្នាជឿដល់ព្រះហើយ ចូរជឿដល់ខ្ញុំដែរ
 ២ នៅក្នុងដំណាក់នៃព្រះវរបិតាខ្ញុំ មានទីលំនៅជាច្រើន ពុំនោះ ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយ
 ខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា ៣ បើខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា នោះខ្ញុំនឹងត្រឡប់មកវិញ
 និងទទួលអ្នករាល់គ្នាទៅឯខ្ញុំ ប្រយោជន៍ឲ្យអ្នករាល់គ្នាបាននៅកន្លែងដែលខ្ញុំនៅនោះដែរ
 ហេព្រើ 10:21-22 ហើយដែលមានសំដេចសង្ឃដ៏ធំ១អង្គត្រួតលើដំណាក់ព្រះ ២២ នោះត្រូវឲ្យ
 យើងចូលទៅជិតទាំងមានចិត្តស្មោះត្រង់ និងចិត្តដឹងពិតប្រាកដ ហើយសេចក្តីជំនឿ ព្រមទាំង
 មានចិត្តបោះព្រែកជាស្អាតរួចពីបញ្ញាចិត្តដែលសៅហ្មងផង ហើយបានលាងរូបកាយនឹងទឹក
 ដ៏ស្អាតដែរ

សេចក្តីសន្និដ្ឋាន៖ មាន៧៧ដំណរ នៅក្នុងពង្សាវតារនៃសម្តេចសង្ឃ

(1) ៧៧ដំណរ នៅក្នុងពង្សាវតារនៃសម្តេចសង្ឃ

Aaron ¹	Eleazar ²	Phinehas ³	Abishua ⁴	Bukki ⁵	Uzzi ⁶	Zerahiah ⁷
Meraioth ⁸	Amariah ⁹	Ahitub ¹⁰	Zadok ¹¹	Ahimaaz ¹²	Azariah ¹³	Johanan ¹⁴
Azariah ¹⁵	Amariah ¹⁶	Ahitub ¹⁷	Zadok ¹⁸	Shallum ¹⁹	Hilkiah ²⁰	Azariah ²¹
Seraiah ²²	Jehozadak ²³	Joshua ²⁴	Joiakim ²⁵	Eliashib ²⁶	Joiada ²⁷	Johanan ²⁸
Jaddua ²⁹	Onias I ³⁰	Simon I ³¹	Eleazar ³²	Manasseh ³³	Onias II ³⁴	Simon II ³⁵
Onias III ³⁶	Jason ³⁷	Menelaus ³⁸	Alcimus ³⁹	Jonathan Apphus ⁴⁰	Simon (III) Thassi ⁴¹	យ៉ូហាន Hyrcanus I ⁴²
Aristobulus I ⁴³	Alexander Jannaeus ⁴⁴	Hyrcanus II ⁴⁵	Aristobulus II ⁴⁶	Hyrcanus II ⁴⁷	Antigonos ⁴⁸	Ananel ⁴⁹
Aristobulus III ⁵⁰	Ananel ⁵¹	Jesus ⁵²	Simon ⁵³	Matthias ⁵⁴	Joasar ⁵⁵	Eleazar ⁵⁶
Jesus ⁵⁷	Joasar ⁵⁸	Annas ⁵⁹	Ishmael ⁶⁰	Eleazar ⁶¹	Simon ⁶²	Joseph

						Caiaphas ⁶³
Jonathan ⁶⁴	Theophilus ⁶⁵	Simon Cantheras ⁶⁶	Matthias ⁶⁷	Elioneus ⁶⁸	Josephus ⁶⁹	Ananias ⁷⁰
Ishmael ⁷¹	Joseph Cabi ⁷²	Annas II ⁷³	Jesus ⁷⁴	Jesus ⁷⁵	Matthias ⁷⁶	Phannias ⁷⁷

(2) ៧៧ដំណរ នៅក្នុងពង្សាវតារនៃសម្តេចសង្ឃរបស់ព្រះយេស៊ូវ ជាសម្តេចសង្ឃ (លូកា3:23-28)

Jesus ¹	Joseph ²	Eli ³	Matthat ⁴	Levi ⁵	Melchi ⁶	Jannai ⁷
Joseph ⁸	Mattathias ⁹	Amos ¹⁰	Nahum ¹¹	Hesli ¹²	Naggai ¹³	Maath ¹⁴
Mattathias ¹⁵	Semein ¹⁶	Josech ¹⁷	Joda ¹⁸	Joanan ¹⁹	Rhesa ²⁰	Zerubbab el ²¹
Shealtiel ²²	Neri ²³	Melchi ²⁴	Addi ²⁵	Cosam ²⁶	Elmadam ²⁷	Er ²⁸
Joshua/Jesus ²⁹	Eliezer ³⁰	Jorim ³¹	Matthat ³²	Levi ³³	Simeon ³⁴	Judah ³⁵
Joseph ³⁶	Jonam ³⁷	Eliakim ³⁸	Melea ³⁹	Menna ⁴⁰	Mattatha ⁴¹	Nathan ⁴²
David ⁴³	Jesse ⁴⁴	Obed ⁴⁵	Boaz ⁴⁶	Salmon ⁴⁷	Nahshon ⁴⁸	Amminadab ⁴⁹
Arni ⁵⁰	Hezron ⁵¹	Perez ⁵²	Judah ⁵³	Jacob ⁵⁴	Isaac ⁵⁵	Abraham ⁵⁶
Terah ⁵⁷	Nahor ⁵⁸	Serug ⁵⁹	Reu ⁶⁰	Peleg ⁶¹	Eber ⁶²	Shelah ⁶³
Cainan ⁶⁴	Arphaxad ⁶⁵	Shem ⁶⁶	Noah ⁶⁷	Lamech ⁶⁸	Methuselah ⁶⁹	Enoch ⁷⁰
Jared ⁷¹	Mahalale el ⁷²	Cainan ⁷³	Enosh ⁷⁴	Seth ⁷⁵	Adam ⁷⁶	God ⁷⁷

(3) ផែនការនៃសេចក្តីសង្គ្រោះ

① ព្រះយេស៊ូវជាសម្តេចសង្ឃដ៏នៅអស់កល្បបើតាមលំដាប់លំដោយរបស់ មិលគីស្យាដែក ហេព្រើ 6:20 ជាកន្លែងដែលព្រះយេស៊ូវទ្រង់បានយាងចូលទៅ ជំនួសយើងរាល់គ្នា ទុកដូចជាអ្នកនាំ មុខ ដោយទ្រង់បានត្រឡប់ជាសំដេចសង្ឃ នៅអស់កល្បជានិច្ច តាមរបៀបលោកមិលគីស្យា ដែក.

ទំនុកតម្កើង 110:4 ព្រះយេស៊ូវទ្រង់បានស្បថហើយ ថាឯងជាសង្ឃនៅអស់កល្បជានិច្ច តាមរបៀបលោកមិលគីស្យាដែក ទ្រង់នឹងមិនប្រែព្រះហឫទ័យឡើយ។

② សម្តេចសង្ឃតំណាងឱ្យអីស្រាអែលទាំងអស់ ហើយមានភារៈជាចង្កៀងដើម្បីដឹកនាំបណ្តាជន ឱ្យរកផ្លូវត្រូវតាមរយៈព្រះបន្ទូលព្រះ។ តែសម្តេចសង្ឃភាគច្រើនមិនបានសម្រេចភារៈរបស់ពួកគេ ទេ។

លេវីន័យ 24:3-4 អើរ៉ុនត្រូវថែទាំចង្កៀងនោះ ឲ្យឆេះពីល្ងាចរហូតដល់ព្រឹកជាប្រក្រតី នៅចំពោះ ព្រះយេស៊ូវ ត្រង់ខាងក្រៅរាំងននដែលបាំងទីបន្ទាល់ក្នុងត្រសាលាជំនុំ នេះហើយជាច្បាប់សំរាប់អស់ កល្បជានិច្ច នៅអស់ទាំងដំណាងតរៀងទៅ ៤ ត្រូវឲ្យលោករៀបចង្កៀងនៅលើជើងចង្កៀងមាស សុទ្ធ នៅចំពោះព្រះយេស៊ូវជានិច្ច។

③ សម្តេចសង្ឃនៅសម័យព្រះយេស៊ូវត្រូវធ្វើបន្ទាល់ពីព្រះយេស៊ូវ ដែលជាសម្តេចសង្ឃដ៏ពិត តែបែរ ជា ដឹកនាំគេឱ្យឆ្កាងព្រះយេស៊ូវទៅវិញ

ម៉ាថាយ 16:21 តាំងពីគ្រានោះមក ព្រះយេស៊ូវទ្រង់ចាប់ផ្តើមប្រាប់ដល់ពួកសិស្សថា ទ្រង់ត្រូវតែយាង ទៅឯក្រុងយេរូសាឡឹម ហើយត្រូវវេងទុក្ខជាច្រើននៅដៃនៃពួកចាស់ទុំ ពួកសង្គ្រាជ និងពួកអា ចារ្យ ហើយត្រូវគេធ្វើគុតផង តែក្រោយ៣ថ្ងៃមក ទ្រង់នឹងមានព្រះជន្មរស់ឡើងវិញ

ម៉ាកុស 15:10 នេះដ្បិតលោកជ្រាបថា ពួកសង្គ្រាជបានបញ្ជូនទ្រង់ ដោយឈ្នានីសទេ

ម៉ាថាយ 27:20 តែពួកសង្គ្រាជ និងពួកចាស់ទុំ គេបញ្ជូនហ្វូងមនុស្ស ឲ្យសូមបារ៉ាបាសវិញ ហើយឲ្យ បំផ្លាញព្រះយេស៊ូវបង់

ម៉ាថាយ 27:41 ឯពួកសង្គ្រាជ ព្រមទាំងពួកអាចារ្យ និងពួកចាស់ទុំ គេក៏ចំអកឲ្យទ្រង់បែបដូច្នោះដែរ ដោយថា

ម៉ាថាយ 15:14 តាមតែគេចុះ គេជាមនុស្សខ្វាក់ដែលនាំមនុស្សខ្វាក់ បើមនុស្សខ្វាក់នាំមនុស្សខ្វាក់ ដូច្នេះ នោះទាំង២នាក់នឹងធ្លាក់ទៅក្នុងរណ្តៅហើយ

ទំនុកតម្កើង 119:18 សូមបំភ្លឺភ្នែកទូលបង្គំ ឲ្យបានឃើញសេចក្តីអស្ចារ្យ

នៅក្នុងក្រឹត្យវិន័យរបស់ទ្រង់

1 កូរិនថូស 2:10 ព្រះទ្រង់បានសំដែង ឲ្យយើងរាល់គ្នាឃើញសេចក្តីទាំងនោះ ដោយសារព្រះ
វិញ្ញាណទ្រង់ ដ្បិតព្រះវិញ្ញាណនៃទ្រង់ស្ទង់មើលគ្រប់ទាំងអស់ ព្រមទាំងសេចក្តីជ្រាលជ្រៅនៃ
ព្រះដែរ

វិវរណៈ 10:2 មានកាន់ក្រាំង១តូចបើកនៅដៃ ក៏ឈានជើងស្តាំទៅលើសមុទ្រ ហើយជើងឆ្វេងទៅលើ
ដីគោក

វិវរណៈ 10:8-11 ពេលសំឡេងដែលខ្ញុំឮពីលើមេឃ នោះក៏និយាយមកខ្ញុំម្តងទៀតថា ចូរទៅយក
ក្រាំងតូចដែលបើកនៅដៃទេវតាដែលឈរលើសមុទ្រ ហើយលើដីគោកនោះចុះ ៩ ខ្ញុំក៏ទៅឯ
ទេវតានោះ និយាយថា សូមឲ្យក្រាំងតូចនោះមកខ្ញុំ ទេវតាឆ្លើយថា ចូរយកទៅបរិភោគចុះ
ក្រាំងនេះនឹងធ្វើឲ្យពោះឯងល្ងង់ តែនៅក្នុងមាត់នឹងបានផ្អែមដូចទឹកឃ្មុំទេ ១០ នោះខ្ញុំយក
ក្រាំងតូចពីដៃទេវតាមកទទួលទានឯនៅក្នុងមាត់ខ្ញុំ ក៏ផ្អែមដូចទឹកឃ្មុំមែន តែកាលខ្ញុំបានទទួល
ទានរួចទៅហើយ នោះពោះខ្ញុំបានទៅជាល្ងង់វិញ ១១ រួចទេវតាប្រាប់ខ្ញុំថា ឯងត្រូវទាយម្តង
ទៀត គឺទាយពីដំណើរគ្រួសារ និងពីពួកសាសន៍ ពីភាសាផ្សេងៗ ហើយពីស្តេចជាច្រើន។



INSTITUTION CENTERED ON THE WORD OF REDEMPITIVE HISTORY

Berit Theological Seminary And Graduate School

Berit (בְּרִית) means *covenant* in Hebrew. We have been given the calling to the pass on the covenant of the history of redemption in this age. Our online courses are affordable and designed for the busy student who is in ministry. BTS provides world-class Christocentric, Redemptive-historical lectures for church leaders that are accessible anywhere in the world and at any time of day.

Our Campuses

Korea Campus

Available languages: Korean, English, Chinese, Indonesian

- **Website** e.berit.kr
- **Tel** +82-2-2678-6464
- **Fax** +82-2-2678-6446
- **Address** 5F, Huisun B/d, 159, Dangsan-ro, Yeongdeungpo-gu, Seoul, Republic of Korea

 **WhatsApp/WeChat** +82-10-8695-0299

• **E-mail** berit6464@daum.net

US Campus

Available Languages: English, Spanish

- **Website (English)** berit.us
- **Website (Spanish)** berit.us/es/
- **Tel/WhatsApp (English)** +1-516-633-6271, **WhatsApp (Spanish)** +1-863-242-0779
- **Email** admin@berit.us
- **Facebook (English)** www.facebook.com/berittheologicalseminary
- **Facebook (Spanish)** www.facebook.com/seminariotheologicoberit
- **Address** 4156 E. Oglethorpe Hwy, Hinesville, 31313, Georgia, USA



* USA only

Online Programs

Study Anywhere Online at Affordable Costs

Korea e.berit.kr / USA berit.us

Program		# of Years	Admission Requirements
Bachelor of Biblical Studies (B.B.S)		2 years	High school diploma
Master's	Biblical Studies (M.B.S)	2 years	Bachelor's degree
	Divinity (M.Div)	2 years (Korea) 3 years (USA)	
Doctoral	Biblical Studies (D.B.S)	2 years	M.B.S or M.Div degree from Berit
	Ministry (D.Min)		M.Div degree from Berit or the equivalent from other accredited institutions
Transfer to Ivy Christian College, USA		Can Vary	For those who wish to obtain a Bachelor's degree
Transfer Courses for All Programs		1 year	Contact school
Certificate in Mastering Redemptive History NEW!		1 year	For those who wish to learn the history of redemption

Admission Requirements

1. Application form
2. Diploma or proof of the highest level of education
3. A Letter of Recommendation
4. Transcript (Relevant for transfer students)
5. Submission Method: E-mail, Fax, Mail, Online

History of Redemption (*Heilsgeschichte*), the Overarching Theme That Opens Up the Bible

The Bible was written for the salvation of mankind. When we view every narration in the 66 books of the Bible through the overarching theme of "God's history of salvation," our eyes will be opened to the God's profound will therein.



Dr. Bruce K. Waltke

- World-renowned Old Testament Scholar
- NASB, NIV Translation Committee Member
- Professor Emeritus, Regent College
- Professor Emeritus, Knox Theological Seminary
- Former Professor, Westminster Theological Seminary
- Former Professor, Dallas Theological Seminary

"The greatest tradition of the 2,000-year church history is biblical research and prayer. Rev. Park's ministry has been very faithful to this tradition. I'm very impressed with his ministry and I just delight in his emphasis on the Word of God. Basically, the History of Redemption series was good. I am very impressed with his knowledge of the Bible and his sound theology.

The author's evangelical faith is shown through the series and should be required to be read by many pastors in America."



"Just as God trained Apostle Paul in Arabia for 3 years before He used him, God trained Rev. Abraham Park in Mt. Jiri for 3 years in order to use him throughout the world."

Dr. Warren A. Gage

- Professor Emeritus of Old Testament, Knox Theological Seminary



Author's Profile

- Born in Sariwon, Hwanghe-do, Korea
- B.A. in Corporate Management from Kookmin University
- M.Div. from the Presbyterian General Assembly Theological Seminary
- Honorary D. Min. from Lael College and Graduate School
- Honorary D.D. from Faith Theological Seminary
- Honorary D.D. from Knox Theological Seminary
- Former Moderator of the Hap-dong Conservative General Assembly of the Presbyterian Church in Korea

"Dr. Abraham Park helps us to understand the Bible saying that when we follow the Word, we can obtain eternal life and shine brightly like the lamp. His books are the result of extraordinary studies of the Bible."

Dr. Norman Manohar

· President of Faith Theological Seminary



Dr. Frank A. James III

- Professor of Historical Theology
- President of Biblical Theological Seminary
- Former President of Reformed Theological Seminary

"One simply cannot overstate the importance of Genesis as the foundational paradigm for all Christian thinking. Dr. Abraham Park is to be congratulated for his important and worthy contribution to our understanding of this foundational book. He carefully considers the 10 genealogies of Genesis and employs these genealogies to reveal the core of God's work of redemption in history, which find their ultimate expression in the work of Jesus Christ.

Dr. Abraham Park's book is a journey worth taking. I heartily recommend this insightful work. Read it, study it, pray over it, and then put its wisdom into your life and ministry!"

SINGAPORE

HISTORY OF REDEMPTION SEMINAR